



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២២៥ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

លក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់

រាជរដ្ឋាភិបាល


- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៤ ន.ស.៩៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្មកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១១/១១២៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈស្ថាបត្យកម្មកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២១៦/១៨៤ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី ការកែសម្រួលមាត្រា៣ មាត្រា៤ និងមាត្រា២២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៥២២ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ស្តីពី ការកែសម្រួលមាត្រា៧ មាត្រា៩ និងមាត្រា៣២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈវិស្វកម្ម
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល មាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ មាត្រា៧៤ និងមាត្រា៨២ នៃអនុក្រឹត្យ លេខ៤២ អនក្រ.បក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និង ទីប្រជុំជន
- បានឃើញអនុក្រឹត្យលេខ២៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាត សាងសង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

អនុក្រឹត្យនេះ កំណត់អំពីប្រភេទនិងកម្រិតនៃអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ លក្ខខណ្ឌនិង នីតិវិធីនៃការផ្តល់ ការបញ្ចប់សុពលភាព ការបន្តសុពលភាព ការព្យួរ និងការដកហូតអាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងដើម្បី៖

- ធានាគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការការព្រមព្រៀងសម្បត្តិសុខុមាលភាពរបស់ម្ចាស់ សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន
- ធានាការងារសិក្សាគម្រោងប្លង់ ការងារសាងសង់ និងការងាររុះរើអនុលោមតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់
- ធានាគណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបវិជ្ជាជីវៈ និងការប្រកបអាជីវកម្មក្នុងវិស័យសំណង់
- បង្កើនជំនឿទុកចិត្តរបស់សាធារណជនលើសំណង់ 

- ជំរុញការវិនិយោគនៅក្នុងវិស័យសំណង់និងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម។

មាត្រា ២ .-

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

មាត្រា ៣ .-

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះ ត្រូវបានកំណត់និយមន័យដូចខាងក្រោម៖

- ១- **ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់** សំដៅដល់ការត្រួតពិនិត្យ ការវិភាគ និងការបញ្ជាក់លើគម្រោងប្លង់ ការគណនា សេចក្តីណែនាំបច្ចេកទេសសម្រាប់ការងារសាងសង់ឬរុះរើ និងប្រតិបត្តិការងារសាងសង់ឬរុះរើ អំពីអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត ដើម្បីធានាសុវត្ថិភាព សុខុមាលភាពក្នុងការសាងសង់ឬរុះរើ និងក្នុងការប្រើប្រាស់សំណង់។
- ២- **ប្លង់សម្រង់សំណង់** សំដៅដល់ប្លង់សំណង់ដែលគួរតាមទិន្នន័យស្រង់ចេញពីសំណង់ដែលគ្មានប្លង់សម្រង់តាមការសាងសង់ជាក់ស្តែង។
- ៣- **លិខិតបញ្ជាក់អនុលោមភាព** សំដៅដល់លិខិតចេញដោយអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដើម្បីបញ្ជាក់អំពីអនុលោមភាពនៃសំណង់ឬការងារសំណង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត។
- ៤- **វិញ្ញាបនបត្រប្រើប្រាស់សំណង់** សំដៅដល់លិខិតអនុញ្ញាតផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ចដល់ម្ចាស់សំណង់ ដើម្បីប្រើប្រាស់ ជួល ឬធ្វើអាជីវកម្មលើសំណង់នោះបាន។
- ៥- **សេចក្តីណែនាំបច្ចេកទេស** សំដៅដល់វិធីសាស្ត្រ វិធាន ឬបទដ្ឋានបច្ចេកទេសសម្រាប់អនុវត្តក្នុងការសិក្សាគម្រោងប្លង់ ការផលិត ការសាងសង់ឬរុះរើតាមមុខជំនាញ មានជាអាទិ៍ ការងារដី ការងារស្ទូចលើកដាក់ ការងារធ្វើគ្រឹះ ការងារក្តារពុម្ព ការងារបេតុងដែក ការងារមេកានិក ការងារអគ្គិសនី ការងារបណ្តាញទឹក ការងារសុវត្ថិភាពអគ្គិភ័យ។
- ៦- **អាជ្ញាបណ្ណ** សំដៅដល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ៧- **អ្នកកាន់អាជ្ញាបណ្ណ** សំដៅដល់អ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលបានទទួលសិទ្ធិ ផ្តល់ដោយអាជ្ញាបណ្ណនិងដែលមានគោត្តនាមនិងនាមឬនាមករណ៍នៅលើអាជ្ញាបណ្ណ។
- ៨- **អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់** សំដៅដល់ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អ្នកវិជ្ជាជីវៈឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។

៩. **ឯកសារបច្ចេកទេស** សំដៅដល់របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ របាយការណ៍ស្តីពីការធ្វើកោសល្យវិថីយសំណង់ ឬឯកសារសំណង់ ឬលិខិតបញ្ជាក់អនុលោមភាព។

ជំពូកទី២

សមត្ថកិច្ច

មាត្រា៤ .-

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសមត្ថកិច្ចគ្រប់គ្រងលើការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ជំពូកទី៣

ប្រភេទនិងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា៥ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មាន៤(បួន)ប្រភេទដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្ម។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់។
- ៤- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក។

មាត្រា៦ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅ មាន២ (ពីរ)កម្រិតដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់សំណង់គ្រប់ប្រភេទ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា៧ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្ម មាន៣(បី)កម្រិតដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ស្ថាបត្យកម្មនិងសម្រាប់ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មសម្រាប់សំណង់គ្រប់ប្រភេទ។ *Handwritten mark*

- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុន ដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ស្ថាបត្យកម្មនិងសម្រាប់ ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនៃសំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣ សម្រាប់ផ្តល់ជូនអ្នកវិជ្ជាជីវៈ ដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ស្ថាបត្យកម្មនិងសម្រាប់ ការងារសាងសង់ឬរៀបចំផ្នែកស្ថាបត្យកម្មនៃសំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។

មាត្រា ៨ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្តុំសំណង់ មាន៣(បី)កម្រិតដូចខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្តុំសំណង់កម្រិត១ សម្រាប់ផ្តល់ជូន ក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្តុំសំណង់ គម្រោង ប្លង់គ្រឿងផ្តុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្តុំសំណង់សម្រាប់សំណង់គ្រប់ ប្រភេទ។
- ២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្តុំសំណង់កម្រិត២ សម្រាប់ផ្តល់ជូន ក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្តុំសំណង់ គម្រោងប្លង់ គ្រឿងផ្តុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្តុំសំណង់សម្រាប់សំណង់ដែលលិខិត អនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
- ៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្តុំសំណង់កម្រិត៣ សម្រាប់ផ្តល់ជូនអ្នក វិជ្ជាជីវៈដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គ្រឿងផ្តុំសំណង់ គម្រោង ប្លង់គ្រឿងផ្តុំសំណង់ និងការងារសាងសង់ឬរៀបចំផ្នែកគ្រឿងផ្តុំសំណង់សម្រាប់សំណង់ដែល លិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ។

មាត្រា ៩ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក មាន៣(បី)កម្រិត ដូច ខាងក្រោម៖

- ១- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត១ សម្រាប់ផ្តល់ ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ប្រព័ន្ធ មេកានិក អគ្គិសនី និងទឹក និងការងារសាងសង់ឬរៀបចំផ្នែកមេកានិក អគ្គិសនី និងទឹកសម្រាប់ សំណង់គ្រប់ប្រភេទ។

២- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត២ សម្រាប់ផ្តល់ជូនក្រុមហ៊ុនដែលអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី និងទឹក និងការងារសាងសង់ប្តូររឺផ្នែកមេកានិក អគ្គិសនី និងទឹកសម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ។

៣- អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត៣ សម្រាប់ផ្តល់ជូនអ្នកវិជ្ជាជីវៈតាមមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក ដើម្បីអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់សម្រាប់គម្រោងប្លង់ប្រព័ន្ធមេកានិក អគ្គិសនី ឬទឹក និងការងារសាងសង់ប្តូររឺផ្នែកមេកានិក អគ្គិសនី ឬទឹក សម្រាប់សំណង់ដែលលិខិតអនុញ្ញាតសាងសង់ផ្តល់ដោយអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ជំពូកទី៤

**លក្ខខណ្ឌនៃការផ្តល់ ការបញ្ចប់សុពលភាព និងការបន្តសុពលភាព
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់**

មាត្រា១០ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ១ ០០០ ០០០ ០០០(មួយពាន់លាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៥(ប្រាំ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូគព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច ១៥(ដប់ប្រាំ)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១១ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

Handwritten signature

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ២(ពីរ)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ក្នុង មុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី ទឹក ឬភូគព្ភសាស្ត្រ និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច ១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។


មាត្រា១២ ..

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១ ត្រូវ បំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាស្ថាបត្យករដែលមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៣ ..

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២ ត្រូវ បំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាស្ថាបត្យករដែលមានបទពិសោធន៍ការងារ ក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ២(ពីរ)រូបជាស្ថាបត្យករដែលម្នាក់ៗមានបទពិសោធន៍យ៉ាង តិច៧(ប្រាំពីរ)ឆ្នាំ 

- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៤ .-

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាស្ថាបត្យករដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៥ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច២០(ម្ភៃ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៥(ប្រាំ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល ៤(បួន)រូបនិងផ្នែកភូគព្ភសាស្ត្រ១(មួយ)រូបនិងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ១៦ .-

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល ៣(បី)រូបនិងផ្នែកភូគព្ភសាស្ត្រ១(មួយ)រូបនិងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច៧(ប្រាំពីរ)ឆ្នាំ *HS R*

- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៧ ..

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្ទុកសំណង់កម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិលនិងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៨ ..

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹកកម្រិត១ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ៣០០ ០០០ ០០០(បីរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក និងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១៥(ដប់ប្រាំ)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៤(បួន)រូបជាវិស្វករដែលមានមុខជំនាញផ្នែកសំណង់ស៊ីវិល មេកានិក អគ្គិសនី និងទឹក និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា១៩ ..

ក្រុមហ៊ុនដែលអាចទទួលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹកកម្រិត២ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- បានចុះបញ្ជីពាណិជ្ជកម្ម មានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងសំណង់ និងមានដើមទុនយ៉ាងតិច ១០០ ០០០ ០០០(មួយរយលាន)រៀល
- មាននាយកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ១(មួយ)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក និងដែលមានបទពិសោធន៍ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានអ្នកបច្ចេកទេសជាអ្នកវិជ្ជាជីវៈ៣(បី)រូបជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី និងទឹក និងដែលម្នាក់ៗមានបទពិសោធន៍ក្នុងមុខជំនាញយ៉ាងតិច៧(ប្រាំពីរ)ឆ្នាំ

- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

មាត្រា ២០ ..

អ្នកវិជ្ជាជីវៈដែលអាចទទួលអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត៣ ត្រូវបំពេញលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ជាអ្នកវិជ្ជាជីវៈជាវិស្វករដែលមានមុខជំនាញផ្នែកមេកានិក អគ្គិសនី ឬទឹក ដែលមានបទពិសោធន៍ ការងារក្នុងមុខជំនាញយ៉ាងតិច១០(ដប់)ឆ្នាំ
- មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

មាត្រា ២១ ..

ក្នុងករណីនាយកបច្ចេកទេសរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលការប្រកាស ការចាប់ផ្តើមអាណាព្យាបាលទូទៅឬការប្រកាសការចាប់ផ្តើមហិត្តបត្តិដោយតុលាការ ឬត្រូវបានតុលាការ ប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ ឬត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រ កម្ពុជាឬក្នុងប្រទេសណាមួយដែលនាយកបច្ចេកទេសនោះធ្លាប់ស្នាក់នៅ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់ សំណង់ ត្រូវតែងតាំងនាយកបច្ចេកទេសថ្មីនិងស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរមកក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃប្រកាស របស់តុលាការឬថ្ងៃប្រកាសសាលក្រមឬសាលដីកាស្ថាពរ។

ក្នុងករណីក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ សម្រេចប្តូរនាយកបច្ចេកទេសឬអ្នកបច្ចេកទេស ក្រុមហ៊ុនត្រូវស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃសម្រេចប្តូរ។

ក្នុងកំឡុងពេលរងចាំការសម្រេចយល់ព្រមលើការតែងតាំងនាយកបច្ចេកទេសថ្មី ពីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនត្រូវតែងតាំងនាយកបច្ចេកទេសស្តីទី១(មួយ)រូប ដោយ ជ្រើសរើស ក្នុងចំណោមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនដែលមានមុខជំនាញសមមូលនឹងមុខជំនាញរបស់ នាយកបច្ចេកទេសដែលត្រូវបានប្តូរ។

មាត្រា ២២ ..

អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចចេញបានតែមួយដងគត់ លើកលែងករណីដែល អាជ្ញាប័ណ្ណបានបាត់បង់ រលោក ឬខូច ឬមានការប្តូរប្រធានក្រុមហ៊ុនឬនាយកបច្ចេកទេស។ ក្នុងករណីនេះ អ្នកកាន់អាជ្ញាប័ណ្ណ ត្រូវដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាប័ណ្ណថ្មីមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។




មាត្រា ២៣ .-

អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានសុពលភាព៣(បី)ឆ្នាំគិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ និងអាចបន្តជាថ្មីបាន។

ការដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើនៅក្នុងរយៈពេលយ៉ាងយូរ៣០(សាមសិប)ថ្ងៃមុនកាលបរិច្ឆេទផុតសុពលភាព។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដោយប្រកាស។ ក្នុងករណីនេះ អាជ្ញាបណ្ណច្រើនត្រូវមានការបញ្ជាក់អំពីកាលបរិច្ឆេទនៃការផ្តល់អាជ្ញាបណ្ណលើកដំបូង។

ក្នុងរយៈពេលនៃការពិនិត្យសម្រេចលើពាក្យស្នើសុំបន្តសុពលភាព អាជ្ញាបណ្ណចាស់នៅបន្តសុពលភាពរហូតដល់ថ្ងៃដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចលើពាក្យស្នើសុំនោះ។

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលផុតសុពលភាព អាចបន្តអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលត្រូវបានបង្កើតឡើងនៅក្នុងកំឡុងពេលដែលអាជ្ញាបណ្ណនោះមានសុពលភាព ប៉ុន្តែមិនអាចបង្កើតកិច្ចសន្យាផ្តល់សេវាកម្មថ្មីឡើយ។

មាត្រា ២៤ .-

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចឈប់ប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មដោយស្ម័គ្រចិត្តមុនកាលបរិច្ឆេទផុតសុពលភាពអាជ្ញាបណ្ណ។ ក្នុងករណីនេះ អ្នកកាន់អាជ្ញាបណ្ណត្រូវបញ្ជាក់អះអាងជាលាយលក្ខណ៍អក្សរថាបានអនុវត្តចប់សព្វគ្រប់នូវកាតព្វកិច្ចទាំងឡាយដែលបានបង្កើតឡើងដោយកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបញ្ឈប់សុពលភាពអាជ្ញាបណ្ណដោយប្រកាស។

ការបញ្ឈប់សុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ មិនធ្វើឱ្យអ្នកស្នើសុំរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតដែលបង្កឡើងដល់អតិថិជនឬអ្នកដទៃដោយសារវិការៈនៃការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់របស់ខ្លួនឡើយ។

ជំពូកទី៥

**នីតិវិធីនៃការផ្តល់ ការបញ្ឈប់សុពលភាព និងការបន្តសុពលភាព
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់**

មាត្រា ២៥ .-

ពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំបញ្ឈប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើជាលាយលក្ខណ៍អក្សរនិងដាក់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសម្រេចលើពាក្យស្នើសុំអាជ្ញាបណ្ណ
ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំបញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណ
ត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងរយៈពេលយ៉ាងយូរ២០(ម្ភៃ)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

រាល់ចម្លើយបដិសេធចំពោះពាក្យស្នើសុំអាជ្ញាបណ្ណ ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី ពាក្យស្នើសុំ
បញ្ចប់សុពលភាព និងពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើជា
លាយលក្ខណ៍អក្សរដោយបញ្ជាក់អំពីមូលហេតុ។

មាត្រា ២៦ .-

អ្នកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ អ្នកដាក់ពាក្យស្នើសុំសន្លឹកអាជ្ញាបណ្ណថ្មី អ្នកដាក់ពាក្យស្នើសុំបញ្ចប់
សុពលភាព និងអ្នកដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវបង់
កម្រៃសេវា។

កម្រៃសេវាពិនិត្យនិងផ្តល់អាជ្ញាបណ្ណ ការចេញសន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការ
បន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវបង់នៅពេលទទួលបានបង្កាន់ដៃទទួលពាក្យ
ស្នើសុំនិងមិនអាចប្រគល់ជូនម្ចាស់សំណើវិញឡើយ ទោះក្នុងករណីដែលអាជ្ញាធរមានសមត្ថកិច្ចសម្រេច
បដិសេធផ្តល់ការអនុញ្ញាតជូនម្ចាស់សំណើក៏ដោយ។

កម្រៃសេវាផ្តល់អាជ្ញាបណ្ណ ការចេញសន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្ត សុពលភាព
អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ២៧ .-

បែបបទនិងបរិបទនៃការផ្តល់អាជ្ញាបណ្ណ ការផ្តល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និង
ការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី ៦

លក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់

មាត្រា ២៨ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើការត្រួតពិនិត្យនិងវិភាគលើទម្រង់ ការគណនា ការអនុវត្ត
បទប្បញ្ញត្តិ និងការប្រតិបត្តិការងារ ដើម្បីធ្វើការបញ្ជាក់អំពីអនុលោមភាពនៃគម្រោងប្លង់ អនុលោមភាព
នៃការងារសាងសង់ប្តូរៗ ឬអនុលោមភាពនៃសំណង់តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិ
ជាធរមានដទៃទៀត។

មាត្រា ២៩ .-

សំណង់និងការងារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ មានដូចខាងក្រោម៖

- ១- គម្រោងប្លង់ប្រើប្រាស់សម្រាប់ការងារសាងសង់ឬរុះរើ មុនអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីមានសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតពាក់ព័ន្ធ។
- ២- ការងារសាងសង់ឬរុះរើដែលតម្រូវឱ្យមានលិខិតអនុញ្ញាត។
- ៣- សំណង់ដែលត្រូវបានសាងសង់ថ្មី ជួសជុល កែប្រែ ឬប្តូរមុខងារប្រើប្រាស់សំណង់ មុនអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យចូលប្រើប្រាស់សំណង់។
- ៤- សំណង់និងបរិក្ខារសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពជាទៀងទាត់។
- ៥- សំណង់ដែលមានហានិភ័យចំពោះជីវិតមនុស្ស ទ្រព្យសម្បត្តិ ឬការប៉ះពាល់ដល់សន្តិសុខឬសណ្តាប់ធ្នាប់សាធារណៈតាមការតម្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។

ក្នុងករណីចាំបាច់ អាជ្ញាធរមានសមត្ថកិច្ចអាចតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារបច្ចេកទេស ការងារសាងសង់ឬរុះរើ ឬសំណង់ដទៃទៀត។

ចំណាត់ថ្នាក់ ប្រភេទ និងទំហំនៃសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ដែលតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពអគ្គិភ័យលើសំណង់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា ៣០ .-

ក្នុងការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវគោរពលក្ខខណ្ឌដូចខាងក្រោម៖

- អនុវត្តការងារតាមប្រភេទនិងកម្រិតនៃអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
- អនុវត្តការងារដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និងបទប្បញ្ញត្តិជាធរមានដទៃទៀត
- អនុវត្តការងារតាមបែបបទនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់
- អនុវត្តតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់
- គោរពក្រមសីលធម៌វិជ្ជាជីវៈឬធានាថានាយកបច្ចេកទេសនិងអ្នកបច្ចេកទេសគោរពក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់និងក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់។

ក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ៣១ .-

ក្នុងការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់និងចេញលិខិតបញ្ជាក់អនុលោមភាព។

មាត្រា ៣២ .-

រាល់ឯកសារបច្ចេកទេសចេញដោយអ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខាត្រា និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈនោះ។

រាល់ឯកសារបច្ចេកទេសចេញដោយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខារបស់អ្នកបច្ចេកទេសពាក់ព័ន្ធ ហត្ថលេខាទទួលខុសត្រូវរបស់នាយកបច្ចេកទេស ត្រា និងលេខអាជ្ញាបណ្ណរបស់ក្រុមហ៊ុននោះ។

នាយកបច្ចេកទេសស្តីទី គ្មានសិទ្ធិចុះហត្ថលេខាលើឯកសារបច្ចេកទេសចេញដោយក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ឡើយ។

មាត្រា ៣៣ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើរបាយការណ៍ប្លុកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបវិជ្ជាជីវៈឬការប្រកបអាជីវកម្មរបស់ខ្លួន និងចម្លងជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

របាយការណ៍ប្លុកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបវិជ្ជាជីវៈរបស់អ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខាទទួលខុសត្រូវ ត្រា និងលេខអាជ្ញាបណ្ណរបស់អ្នកវិជ្ជាជីវៈនោះ។

របាយការណ៍ប្លុកសរុបលទ្ធផលការងារប្រចាំឆ្នាំនៃការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមានហត្ថលេខារបស់អ្នកបច្ចេកទេសពាក់ព័ន្ធនិងហត្ថលេខាទទួលខុសត្រូវរបស់នាយកបច្ចេកទេសនិងត្រារបស់ក្រុមហ៊ុន។

មាត្រា ៣៤ .-

នាយកបច្ចេកទេសនិងអ្នកបច្ចេកទេសនៃក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងអ្នកវិជ្ជាជីវៈត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវមកទទួលការបណ្តុះបណ្តាលអំពីការអនុវត្តការងាររបស់ខ្លួនតាមការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ៣៥ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់និងការងារកោសល្យវិថីយសំណង់តាមសំណើរបស់តុលាការ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬម្ចាស់សំណង់។

មាត្រា ៣៦ .-

បែបបទនៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី៧

ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់

អនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

មាត្រា៣៧ .-

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានភារកិច្ចអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ សម្រាប់សំណង់ គម្រោងប្លង់ និងការងារសាងសង់ឬរៀបចំសំណង់របស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀតតាមសំណើរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ច។

ក្នុងករណីចាំបាច់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចទទួលអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់បុគ្គលឯកជន។

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ឬការងារកោសល្យវិថីយសំណង់ តាមសំណើរបស់តុលាការ ក្រសួងស្ថាប័នពាក់ព័ន្ធ ឬបុគ្គលឯកជន។

មាត្រា៣៨ .-

សមាសភាពនៃក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជ្រើសរើសក្នុងចំណោមថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលជាអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ និងដែលមានបទពិសោធន៍ការងារផ្នែកស្ថាបត្យកម្ម ផ្នែកសំណង់សិវិល ផ្នែកភូគព្ភសាស្ត្រ ផ្នែកមេកានិក ផ្នែកអគ្គិសនី ផ្នែកទឹក ឬផ្នែកវិស្វកម្មដទៃទៀត។

សមាសភាពនៃក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៣៩ .-

ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់សំណង់ របាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ឬសម្រង់សំណង់ ឬរបាយការណ៍នៃការធ្វើកោសល្យវិថីយសំណង់។

ក្រោយពីបានទទួលការឯកភាពពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវចេញលិខិតបញ្ជាក់អនុលោមភាពដោយមានហត្ថលេខារបស់ប្រធានក្រុមការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា៤០ .-

សេវាត្រួតពិនិត្យនិងបញ្ជាក់លើសំណង់របស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀតដែលអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនតម្រូវឱ្យមានការបង់កម្រៃសេវាឡើយ។

ម្ចាស់សំណង់ជាបុគ្គលឯកជនដែលទទួលសេវាត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្តល់ដោយក្រសួង
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបង់កម្រៃសេវា។

កម្រៃសេវាត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី៨

ស្ថាបត្យករឬវិស្វករនិងក្រុមហ៊ុនសញ្ញាតិបរទេស

មាត្រា៤១ ..

ស្ថាបត្យករឬវិស្វករនិងក្រុមហ៊ុនសញ្ញាតិបរទេស មានសិទ្ធិប្រកបវិជ្ជាជីវៈឬអាជីវកម្មត្រួតពិនិត្យ
និងបញ្ជាក់សំណង់តាមលក្ខខណ្ឌដូចមានចែងក្នុងអនុក្រឹត្យនេះ។

មាត្រា៤២ ..

ស្ថាបត្យករឬវិស្វករសញ្ញាតិបរទេសដែលស្នើសុំប្រកបវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជាជា
នាយកបច្ចេកទេសឬជាអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬជាអ្នកត្រួតពិនិត្យ
និងបញ្ជាក់សំណង់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- បានចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា
- បានបំពេញលក្ខខណ្ឌតម្រូវដើម្បីប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
- មានសិទ្ធិស្នាក់នៅរយៈពេលវែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- មានសិទ្ធិប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤៣ ..

ក្រុមហ៊ុនសញ្ញាតិបរទេសដែលបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើសុំ
ប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញលក្ខខណ្ឌដូចគ្នា
នឹងក្រុមហ៊ុនសញ្ញាតិខ្មែរដែរ។

ក្រុមហ៊ុនសញ្ញាតិបរទេសដែលបានបង្កើតឡើងក្រោមច្បាប់នៃប្រទេសដទៃ ដែលស្នើសុំប្រកប
អាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- បានបំពេញលក្ខខណ្ឌតម្រូវដើម្បីប្រកបអាជីវកម្ម
- ត្រូវមានភ្នាក់ងារតំណាងដោយមានលិខិតប្រគល់សិទ្ធិដែលបញ្ជាក់ពីភាពស្របច្បាប់និងចុះ
ហត្ថលេខាដោយប្រធានក្រុមហ៊ុន និង
- ត្រូវមានការិយាល័យតំណាងពាណិជ្ជកម្មឬការិយាល័យទំនាក់ទំនងឬបុត្រសម្ព័ន្ធក្រុមហ៊ុនដែល
មានអាសយដ្ឋានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

**ជំពូកទី៩
ការប្តឹងតវ៉ា**

មាត្រា៤៤ ..

បុគ្គលដែលមានទំនាក់ទំនងផលប្រយោជន៍ជាមួយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចមានចែងក្នុងអនុក្រឹត្យនេះ មានសិទ្ធិប្តឹងតវ៉ាតាមនីតិវិធីដូចមានចែងក្នុង ច្បាប់ស្តីពីសំណង់និងបទប្បញ្ញត្តិដទៃទៀតជាធរមាន។

**ជំពូកទី១០
ទណ្ឌកម្ម**

មាត្រា៤៥ ..

ទណ្ឌកម្មក្នុងអនុក្រឹត្យនេះ រួមមាន៖

- ការព្រមានជាលាយលក្ខណ៍អក្សរ
- ការព្យួរអាជ្ញាប័ណ្ណ
- ការដកហូតអាជ្ញាប័ណ្ណ។

មាត្រា៤៦ ..

ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរអាជ្ញាប័ណ្ណ និងការដកហូតអាជ្ញាប័ណ្ណ ជាសមត្ថកិច្ច របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចផ្សាយការព្រមាន ការព្យួរ ឬការដកហូត អាជ្ញាប័ណ្ណជាសាធារណៈនៅក្នុងសារព័ត៌មានឬតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍។

មាត្រា៤៧ ..

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាម បទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលមិនគោរពតាមលក្ខខណ្ឌ នៃការអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ដូចមានចែងក្នុងអនុក្រឹត្យនេះ។

មាត្រា៤៨ ..

ត្រូវព្យួរអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ក្នុងរយៈពេលមិនលើសពី៦(ប្រាំមួយ)ខែដោយ មិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាអ្នកវិជ្ជាជីវៈដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនអនុវត្តតាមការណែនាំដូចមានចែងនៅក្នុងលិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
- លែងបំពេញលក្ខខណ្ឌតម្រូវដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈ 48 R

- បានប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់ឬក្រមសីលធម៌សម្រាប់អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ក៏ប៉ុន្តែមានការបញ្ជាក់ពីគ្រូពេទ្យ ជំនាញថាអាចជាសះស្បើយឡើងវិញក្នុងរយៈពេលនៃការព្យាបាល។

ត្រូវព្យួរអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ក្នុងរយៈពេលមិនលើសពី១(មួយ)ឆ្នាំ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ ជាក្រុមហ៊ុនដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនអនុវត្តតាមការណែនាំដូចមានកំណត់ក្នុងលិខិតព្រមានរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម
- លែងបំពេញលក្ខខណ្ឌតម្រូវដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបអាជីវកម្ម
- មិនបានប្តូរអភិបាលរបស់ក្រុមហ៊ុនដែលបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាល ទូទៅឬការប្រកាសការចាប់ផ្តើមហិក្ខុបត្តិដោយតុលាការ ឬត្រូវបានតុលាការប្រកាសក្ស័យធន ឬការជម្រះបញ្ជីតាមផ្លូវតុលាការ ឬត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលអភិបាលនោះធ្លាប់ស្នាក់នៅក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសរបស់តុលាការឬថ្ងៃប្រកាសសាលក្រមឬសាលដីកាស្ថាពរ
- មិនបានប្តូរនាយកបច្ចេកទេសឬអ្នកបច្ចេកទេសដែលបានបាត់បង់នីតិសម្បទាក្នុងការប្រកប វិជ្ជាជីវៈក្នុងរយៈពេល៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃបាត់បង់នីតិសម្បទា។

ក្នុងរយៈពេលដែលអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ត្រូវបានព្យួរ អ្នកកាន់អាជ្ញាបណ្ណមិនអាចបង្កើតកិច្ចសន្យាផ្តល់សេវាកម្មថ្មីនិងមិនអាចចុះហត្ថលេខាលើឯកសារបច្ចេកទេសពាក់ព័ន្ធការងារ ត្រួតពិនិត្យនិងបញ្ជាក់សំណង់ឡើយ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្យួរអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយសេចក្តីសម្រេច។

មាត្រា ៤៩ .-

ត្រូវដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវ ព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ជាអ្នកវិជ្ជាជីវៈ ដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនបានអនុវត្តតាមការណែនាំដូចមានចែងនៅក្នុងសេចក្តីសម្រេចស្តីពីការព្យួរអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់
- បានប្រព្រឹត្តខុសច្បាប់ចំពោះក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសំណង់ឬក្រមសីលធម៌សម្រាប់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់




- បាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈដូចមានចែងនៅក្នុងច្បាប់ស្តីពីសំណង់
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ដោយមានការបញ្ជាក់ពីគ្រូពេទ្យជំនាញថាមិនអាចជាសះស្បើយឡើងវិញក្នុងរយៈពេលនៃការព្យាបាល
- បានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅឬការប្រកាសការចាប់ផ្តើមហិត្ថបត្តម្តង ដោយតុលាការ
- បានទទួលការប្រកាសក្ស័យធនដោយតុលាការ
- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលអភិបាលនោះធ្លាប់ស្នាក់នៅ។

ត្រូវដកហូតអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិជាធរមាន ចំពោះអ្នកកាន់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ជាក្រុមហ៊ុនដែលបានប្រព្រឹត្តនូវអំពើណាមួយដូចខាងក្រោម៖

- មិនបានអនុវត្តតាមការតម្រូវដូចមានចែងនៅក្នុងសេចក្តីសម្រេចស្តីពីការព្យាបាលអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់
- ត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម
- ត្រូវបានតុលាការប្រកាសរំលាយឬប្រកាសមោឃភាព
- ត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ។

អ្នកកាន់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដែលត្រូវបានដកហូត អាចស្នើសុំអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់សាជាថ្មីក្រោយរយៈពេល៥ (ប្រាំ) ឆ្នាំគិតចាប់ពីថ្ងៃដកហូតអាជ្ញាប័ណ្ណ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដកហូតអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ដោយប្រកាស។

បែបបទនិងបរិបទនៃការព្យាបាលនិងការដកហូតអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

មាត្រា ៥០.-

បុគ្គលដែលក្លែងបន្លំឯកសារឬផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីទទួលបានអាជ្ញាប័ណ្ណ សន្លឹកអាជ្ញាប័ណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដូចមានចែងក្នុងអនុក្រឹត្យនេះ ឬក្លែងបន្លំអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ឬប្រកាសស្តីពីការបញ្ចប់សុពលភាព ដូចមានចែងក្នុងអនុក្រឹត្យនេះ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ។

មាត្រា ៥១.-

អ្នករាជការសាធារណៈមានសមត្ថកិច្ចដែលមិនទទួលពិនិត្យសំណុំឯកសារស្នើសុំអាជ្ញាប័ណ្ណ ការចេញសន្លឹកអាជ្ញាប័ណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់

ដោយគ្មានមូលហេតុត្រឹមត្រូវ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាលដោយមិនទាន់គិតដល់ការទទួលខុសត្រូវព្រហ្មទណ្ឌ តាមបទប្បញ្ញត្តិជាធរមាន។

ជំពូកទី១១

អន្តរប្បញ្ញត្តិ

មាត្រា ៥២ .-

អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ អាចអនុវត្តការងារត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមានតាមសំណើរបស់ម្ចាស់សំណង់។ ក្នុងករណីនេះអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវធ្វើប្តូរសម្រង់សំណង់ និងរបាយការណ៍ស្តីពីការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ជូនម្ចាស់សំណង់ដើម្បីប្រើប្រាស់សម្រាប់បំពេញបែបបទស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។

មាត្រា ៥៣ .-

អ្នកស្នើសុំអាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ដែលគ្មានវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មរបស់ខ្លួន ត្រូវតម្កល់ប្រាក់នៅធនាគារជាតិនៃកម្ពុជាទៅតាមប្រភេទនិងកម្រិតនៃអាជ្ញាប័ណ្ណ។

មាត្រា ៥៤ .-

ចំនួនទឹកប្រាក់អប្បបរមាដែលអ្នកវិជ្ជាជីវៈឬក្រុមហ៊ុនត្រូវតម្កល់នៅធនាគារជាតិនៃកម្ពុជា ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មរបស់ខ្លួន ត្រូវបានកំណត់ដូចខាងក្រោម៖

- ១- ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត១។
- ២- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ទូទៅកម្រិត២។
- ៣- ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត១។
- ៤- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត២។
- ៥- ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកស្ថាបត្យកម្មកម្រិត៣។
- ៦- ៥០០ ០០០ ០០០(ប្រាំរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត១។
- ៧- ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាប័ណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ផ្នែកគ្រឿងផ្គុំសំណង់កម្រិត២។

៨. ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកគ្រឿងផ្គុំសំណង់កម្រិត៣។

៩. ៣០០ ០០០ ០០០(បីរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត១។

១០. ១០០ ០០០ ០០០(មួយរយលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត២។

១១. ៥០ ០០០ ០០០(ហាសិបលាន)រៀល សម្រាប់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផ្នែកមេកានិក អគ្គិសនី និងទឹក កម្រិត៣។

មាត្រា ៥៥ .-

ប្រាក់ដើម្បីធានាការទទួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈឬប្រកបអាជីវកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវដាក់តម្កល់ជាសាច់ប្រាក់នៅក្នុងគណនីទោលរតនាគារជាតិ ដែលបើកនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ អាចដកវិញបានក្នុងករណីដូចខាងក្រោម៖

- ១. អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលប្រកាសរបស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការបញ្ចប់សុពលភាពនៃអាជ្ញាបណ្ណ។
- ២. អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលប្រកាសរបស់រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់។
- ៣. អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ផុតសុពលភាព។
- ៤. អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានទទួលវិញ្ញាបនបត្រធានារ៉ាប់រងផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៥៦ .-

អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវដាក់ពាក្យស្នើសុំដកប្រាក់តម្កល់មកក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវសម្រេចលើពាក្យស្នើសុំដកប្រាក់តម្កល់ ក្នុងរយៈពេលយ៉ាងយូរ១០(ដប់)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។

ធនាគារជាតិនៃកម្ពុជា ត្រូវបង្វិលសាច់ប្រាក់ជូនម្ចាស់វិញ តាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាចស្នើសុំបង្កប្រាក់តម្កល់នៅធនាគារជាតិ នៃកម្ពុជា ក្នុងករណីដែលក្រសួងពិនិត្យឃើញថា អ្នកកាន់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ កំពុងមានវិវាទជាមួយអតិថិជនរបស់ខ្លួន ក្នុងការអនុវត្តកិច្ចសន្យាផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងបានធ្វើឱ្យខូចប្រយោជន៍ធ្ងន់ធ្ងរដល់អតិថិជននោះឬបានបង្កការខូចខាតដល់អ្នកដទៃ។

មាត្រា ៥៧ ..

បែបបទនិងបរិបទនៃការអនុញ្ញាតឱ្យដកប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជំពូកទី១២

អវសានប្បញ្ញត្តិ

មាត្រា ៥៨ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥៩ ..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ រោច ខែ មធ្យម ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
**សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**

(Signature)
ជា សុផារ៉ា

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៥៩
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ